

CASTOR INTERNATIONAL

ផែនការនៃការកាន់កាប់ភាគហ៊ុនរបស់និយោជិតជាអន្តរជាតិនៃ VINCI group ការផ្តល់ជូនឆ្នាំ២០២៥
International Group Share Ownership Plan of VINCI group 2025 Offering

ឯកសារបន្ថែមសម្រាប់ព្រះរាជាណាចក្រកម្ពុជា

លោកអ្នកត្រូវបានអញ្ជើញអោយធ្វើការវិនិយោគលើភាគហ៊ុនដែលមាននៅក្នុង CASTOR INTERNATIONAL ដែលជាផែនការនៃការកាន់កាប់ភាគហ៊ុនរបស់និយោជិតជាអន្តរជាតិ (International Group Share Ownership Plan) នៃ VINCI group។ ឯកសារនេះមានចែងនូវលក្ខខណ្ឌជាក់លាក់សម្រាប់ប្រទេសរបស់អ្នក និងបំពេញបន្ថែមអោយឯកសារពាក់ព័ន្ធនឹងគម្រោងលក់ភាគហ៊ុន (វិធានរបស់ផែនការនៃការកាន់កាប់ភាគហ៊ុនរបស់និយោជិតជាអន្តរជាតិ International Group Share Ownership Plan នៃ VINCI group និងបទប្បញ្ញត្តិរបស់ Fonds commun de Placement d'Enterprise CASTOR INTERNATIONAL ដែលជាមូលនិធិរូបវន្តភាគហ៊ុននិយោជិតដែលស្ថិតនៅក្រោមច្បាប់នៃប្រទេសបារាំង ("FCPE")) ខិត្តប័ណ្ណព័ត៌មានសង្ខេប និងពាក្យស្នើសុំចុះឈ្មោះទិញភាគហ៊ុន។ ឯកសារនេះក៏មានបញ្ជាក់នូវសេចក្តីសង្ខេបពីផលវិបាកពន្ធដារ ដែលនឹងអាចកើតមានឡើងសម្រាប់ការវិនិយោគរបស់អ្នក។ សូមកត់សំគាល់ថា ទាំង VINCI ទាំងនិយោជករបស់អ្នក នឹងមិនផ្តល់ដំបូន្មានផ្ទាល់ខ្លួន ឬលើបញ្ហាហិរញ្ញវត្ថុ ឬពន្ធដារដែលទាក់ទងទៅនឹងការផ្តល់ជូននេះ ដល់អ្នកឡើយ។

វាក្យសម្រាប់ចំនួនដែលមិនបានអោយនិយមន័យនៅក្នុងឯកសារនេះ ត្រូវមាននិយមន័យដូចគ្នានឹងនិយមន័យដែលបានបញ្ជាក់នៅក្នុងវិធានរបស់ផែនការនៃការកាន់កាប់ភាគហ៊ុនរបស់និយោជិតជាអន្តរជាតិ (International Group Share Ownership Plan) នៃ VINCI group។

សូមអានព័ត៌មានខាងក្រោមដោយប្រុងប្រយ័ត្នមុននឹងធ្វើការសម្រេចចិត្តលើការវិនិយោគរបស់អ្នក៖

ការជូនដំណឹង ពាក់ព័ន្ធនឹងមូលប័ត្រ

លោកអ្នកត្រូវបានណែនាំអោយមានការប្រុងប្រយ័ត្នទាក់ទងនឹងការផ្តល់ជូននេះ។ ប្រសិនបើលោកអ្នកមានមន្ទិលសង្ស័យលើខ្លឹមសារនៃឯកសារនេះ លោកអ្នកគួរតែស្វែងរកនូវការប្រឹក្សាពីអ្នកជំនាញឯករាជ្យ។

តាមការយល់ដឹងរបស់ VINCI នៅកាលបរិច្ឆេទនៃការចែកចាយឯកសារនេះ ពុំមានច្បាប់ជាក់លាក់ណាមួយនៅប្រទេសកម្ពុជាដែលគ្រប់គ្រងលើការផ្តល់ជូន ឬចែកជូននូវឯកសារនេះ (តាមរយៈប្រព័ន្ធអនឡាញ) នោះទេ។ ហេតុដូច្នេះ ទាំងឯកសារនេះ

ឬឯកសារណាមួយដែលបានចែកជូនលោកអ្នកនៅក្នុងបរិបទនៃការផ្តល់ជូននេះ

មិនត្រូវបានទទួលការអនុម័តដោយ និយ័តកម្មលក់ប្រកបដោយទេ។ ឯកសារនេះ ត្រូវបានចែកជូនទៅអោយនិយោជិតដែលមានលក្ខខណ្ឌគ្រប់គ្រាន់របស់ VINCI តែប៉ុណ្ណោះ។

យ៉ាងណាមិញ

ក្នុងករណីច្បាប់

ឬ

តម្រូវការតាមបទប្បញ្ញត្តិពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជាមានការកែប្រែ

VINCI

សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃការផ្តល់ជូននេះអោយអនុលោមទៅតាមអ្វីដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតម្រូវ។ តាមរយៈការចុះឈ្មោះទិញសម្រាប់ការផ្តល់ជូននេះ

លោកអ្នកយល់ព្រមគោរពតាមការកែប្រែទាំងអស់នេះ

និង/ឬ

កាតព្វកិច្ចបន្ថែមតាមផ្លូវច្បាប់ដែលតម្រូវដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា

ដើម្បីអនុវត្តការផ្តល់ជូននេះឱ្យមានសុពលភាព និងប្រសិទ្ធភាពក្នុងព្រះរាជាណាចក្រកម្ពុជា។

CASTOR INTERNATIONAL 2025

ខែមករា ឆ្នាំ២០២៥

ឯកសារនេះត្រូវបានចែកជូនក្រោមលក្ខខណ្ឌនៃគោលការណ៍រក្សាការសម្ងាត់។ សិទ្ធិក្នុងការចូលរួមក្នុងការផ្តល់ជូននេះនឹងមិនត្រូវបានផ្តល់អោយដល់បុគ្គលណាម្នាក់ឡើយ ក្រៅពីបុគ្គលដែលឯកសារនេះត្រូវបានផ្ញើទៅអោយ។ ជាពិសេស ការផ្តល់ជូននេះត្រូវធ្វើឡើងសម្រាប់តែនិយោជិករបស់ VINCI group ដែលមានសិទ្ធិទទួលបានក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគាត់តែប៉ុណ្ណោះ។ គ្មានបុគ្គលណាម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចចាត់ទុកឯកសារនេះជាការអញ្ជើញពួកគេអោយចូលរួមក្នុងការផ្តល់ជូននេះបានឡើយ លើកលែងតែនិយោជិកដែលមានលក្ខខណ្ឌគ្រប់គ្រាន់របស់ VINCI group ដែលឯកសារនេះបានផ្ញើទៅអោយពួកគេតែប៉ុណ្ណោះ។

ឯកសារនេះមិនត្រូវបានធ្វើសារជាថ្មី ទោះក្នុងទម្រង់បែបណាក៏ដោយ ឬផ្ទេរទៅអោយបុគ្គលណាមួយ ក្រៅពីបុគ្គលដែលឯកសារនេះត្រូវផ្ញើទៅអោយនោះឡើយ។

ការគ្រប់គ្រងការប្តូរប្រាក់

នៅព្រះរាជាណាចក្រកម្ពុជា មិនមាននូវការរឹតត្បិតណាមួយចំពោះប្រតិបត្តិការប្តូរប្រាក់បរទេសឡើយ លើកលែងតែក្នុងករណីកើតមានវិបត្តិនៃការប្តូរប្រាក់បរទេស (ដែលពុំមាននិយមន័យ) ដរាបណាប្រតិបត្តិការប្តូរប្រាក់បរទេសទាំងនេះត្រូវធ្វើឡើងតាមរយៈអន្តរការីដែលទទួលបានការអនុញ្ញាត ដូចជា ធនាគារដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលចេញដោយធនាគារជាតិនៃកម្ពុជា។

ករណីនៃការលោះមកវិញមុនពេលកំណត់

ការវិនិយោគរបស់លោកអ្នកក្នុងការផ្តល់ជូននេះត្រូវបានកាន់កាប់ (ឬ «បង្កក») ក្នុងរយៈពេល បី (៣) ឆ្នាំ លើកលែងតែក្នុងករណីមួយចំនួន ដែលលោកអ្នកត្រូវបានអនុញ្ញាតអោយលោះយកមកវិញមុនពេលកំណត់នូវឯកសាររបស់ FCPE ដែលស្របតាមផែនការលក់ភាគហ៊ុន ដែលករណីទាំងនេះមានដូចខាងក្រោម៖

- (i) ភាពអសមត្ថភាពរបស់អ្នក
- (ii) មរណភាពរបស់អ្នក
- (iii) ការបញ្ចប់កិច្ចសន្យាការងាររបស់អ្នក ឬ
- (iv) និយោជករបស់លោកអ្នកឈប់ជាសមាជិករបស់ VINCI group (ក្រុមហ៊ុនដែលចូលរួម) ជាលទ្ធផលនៃការកាត់បន្ថយកម្រិតនៃការកាន់កាប់ ឬការគ្រប់គ្រងរបស់ VINCI។

ករណីនៃការលោះមុនការកំណត់នេះ ត្រូវបានកំណត់ដោយផែនការនៃការកាន់កាប់ភាគហ៊ុនរបស់និយោជិកជាអន្តរជាតិ (International Group Share Ownership Plan) នៃ VINCI group ដោយយោងទៅលើច្បាប់របស់ប្រទេសបារាំង ហើយត្រូវបានបកស្រាយ និងអនុវត្តដោយអនុលោមតាមច្បាប់នេះ។ លោកអ្នកមិនត្រូវធ្វើការសន្និដ្ឋានថា ករណីនៃការលោះមុនការកំណត់នេះអាចអនុវត្តបាននោះទេ លុះត្រាតែលោកអ្នកបានរៀបរាប់អំពីករណីពិសេសរបស់លោកអ្នកទៅកាន់និយោជករបស់លោកអ្នក ហើយនិយោជកបានបញ្ជាក់ជាលាយលក្ខណ៍អក្សរថា ករណីនេះត្រូវយកមកអនុវត្តចំពោះស្ថានភាពរបស់លោកអ្នក ដោយយោងតាមឯកសារគាំទ្រដែលតម្រូវអោយលោកអ្នកផ្តល់ទៅអោយនិយោជក។

ក្នុងករណីនៃការលោះយកវិញមុនពេលកំណត់នូវឯកសាររបស់លោកអ្នកនៅក្នុង FCPE លោកអ្នកនឹងលែងមានសិទ្ធិទទួលបានភាគហ៊ុនបន្ថែម (“Bonus Shares”) ទៀតហើយ។ សូមកត់សំគាល់ថា ក្នុងករណីខ្លះដូចដែលបានបញ្ជាក់នៅក្នុងផែនការនៃការកាន់កាប់ភាគហ៊ុនរបស់និយោជិកជាអន្តរជាតិ (International Group Share Ownership Plan) នៃ VINCI group នឹងដែលបានបញ្ជាក់ដោយសង្ខេបនៅក្នុងខិត្តប័ណ្ណព័ត៌មានសង្ខេប និងដោយមិនយោងតាមការស្នើសុំលោះយកមកវិញមុនពេលកំណត់ លោកអ្នកអាចមានសិទ្ធិទទួលបានការទូទាត់សំណងជាសាច់ប្រាក់ជំនួសអោយភាគហ៊ុនបន្ថែម (“Bonus Shares”)។

ដំណើរការនៃការចុះឈ្មោះទិញ

លោកអ្នកអាចចូលរួមដាក់ពាក្យស្នើសុំចុះឈ្មោះទិញរបស់លោកអ្នកលើគេហទំព័រ castor.vinci.com ដោយប្រើ user ID និងលេខសម្ងាត់សម្រាប់ចូលដែលផ្តល់ជូនលោកអ្នកដាច់ដោយឡែក។

ព័ត៌មានអំពីពន្ធ

សេចក្តីសង្ខេបខាងក្រោមនេះ រៀបរាប់អំពីគោលការណ៍ទូទៅដែលត្រូវបានរំពឹងថានឹងអនុវត្តទៅលើ និយោជិតដែលជានិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់គោលបំណងអនុវត្តច្បាប់សារពើពន្ធក្នុងព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលពន្ធដែលរៀបរាប់ខាងក្រោម គឺធ្វើឡើងស្របទៅតាមច្បាប់ពន្ធដារ ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងច្បាប់ពន្ធដារ និងការអនុវត្តមួយចំនួននៃប្រទេសបារាំង។ គោលការណ៍ និងច្បាប់ទាំងនេះអាចមានការផ្លាស់ប្តូរគ្រប់ ពេលវេលា។ និយោជិតគួរតែពិចារណាលើស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ។

សម្រាប់ដំបូន្មានជាក់លាក់ និយោជិតគួរតែពិគ្រោះជាមួយនិងទីប្រឹក្សាពន្ធដាររបស់ខ្លួនផ្ទាល់ទាក់ទងនឹង លទ្ធផលពន្ធដារនៃការទិញភាគហ៊ុនរបស់ក្រុមហ៊ុន VINCI។ សេចក្តីសង្ខេបនេះត្រូវបានផ្តល់សម្រាប់គោល បំណងព័ត៌មានតែប៉ុណ្ណោះ និងមិនគួរត្រូវបានយកមកធ្វើជាមូលដ្ឋានពឹងផ្អែកទាំងស្រុង ឬសម្រាប់ធ្វើសេចក្តីសន្និដ្ឋានឡើយ។

សារពើពន្ធនៅប្រទេសបារាំង
អ្នកមិនគួរជាប់ពន្ធ ឬបន្ទុករបបសង្គមនៅក្នុងប្រទេសបារាំងនៅពេលដែលចុះឈ្មោះទិញ ឬក៏លោះយកមកវិញនូវឯកតា FCPE របស់អ្នកទេ។

អ្នកមិនគួរជាប់ពន្ធ ឬបន្ទុករបបសង្គមនៅក្នុងប្រទេសបារាំង ទាក់ទងនឹងការផ្តល់ជូន ការបញ្ជូន ឬ ការលក់នៃភាគហ៊ុនរបស់ VINCI ដែលបានផ្តល់ជូនដោយមិនគិតថ្លៃ (Bonus Shares)។

ប្រសិនបើការវិនិយោគរបស់អ្នកធ្វើឡើងតាមរយៈ FCPE អ្នកមិនគួរជាប់ពន្ធ ឬបន្ទុករបបសង្គមនៅក្នុងប្រទេសបារាំង ចំពោះភាគលាភដែលផ្តល់ដោយ VINCI និងការ វិនិយោគឡើងវិញដោយ FCPE ឡើយ។

សារពើពន្ធនៅប្រទេសកម្ពុជា

I. ភាគហ៊ុនក្នុងពន្ធដារទាក់ទងនឹងការចុះឈ្មោះទិញភាគហ៊ុន

ភាគហ៊ុនដែលត្រូវបានចុះឈ្មោះទិញដោយប្រើប្រាស់នូវវិភាគទានផ្ទាល់ខ្លួនរបស់លោកអ្នក នឹងត្រូវរក្សាទុក ដោយ Fonds Commun de Placement d'Entreprise CASTOR INTERNATIONAL ដែលជាមូលនិធិកាន់កាប់ភាគហ៊ុនរបស់និយោជិតជាមួយ ដែលបង្កើតឡើងតាមច្បាប់របស់ប្រទេសបារាំង។ ការវិនិយោគរបស់លោកអ្នកនឹងត្រូវបាន បង្ហាញជាភស្តុតាងតាមរយៈឯកតានៅក្នុង FCPE ដែលអ្នកនឹងកាន់កាប់។ ការចុះឈ្មោះទិញភាគ ហ៊ុននឹងធ្វើឡើងតាមរយៈ FCPE CASTOR INTERNATIONAL RELAIS 2025 ដែលនឹងត្រូវបញ្ចូល គ្នាទៅក្នុង FCPE។

បន្ថែមលើតម្លៃចុះឈ្មោះទិញ អ្នកគួរតែត្រូវបានផ្តល់ដោយ VINCI នូវសិទ្ធិក្នុងការទទួលបានភាគ ហ៊ុនពី VINCI ដោយឥតគិតថ្លៃ ("ភាគហ៊ុនបន្ថែម" ("Bonus Shares")) ក្នុងការដែលបំពេញនូវ លក្ខខណ្ឌជាក់លាក់មួយចំនួនដែល រៀបរាប់នៅក្នុងផែនការនៃការកាន់កាប់ភាគហ៊ុនរបស់និយោជិតជា អន្តរជាតិ (International Employee Shareholding Plan) និងឯកសារព័ត៌មានសង្ខេប (Information Brochure)។

គ្មានការបញ្ចុះតម្លៃលើតម្លៃទីផ្សារនៃភាគហ៊ុន ត្រូវបានផ្តល់ ជូននៅពេលមានការចុះឈ្មោះទិញភាគហ៊ុនរបស់អ្នក។ ដូចនេះ អ្នកមិនគួរជាប់ពន្ធ ឬបន្ទុករបបសន្តិសុខសង្គមទេនៅពេលចុះឈ្មោះទិញ។

គ្មានពន្ធ និង/ឬ បន្ទុករបបសន្តិសុខសង្គមដែលអាចត្រូវអនុវត្តនៅពេលផ្តល់សិទ្ធិទទួលបានភាគ ហ៊ុនបន្ថែម ("Bonus Shares") ដោយ VINCI ទេ។

II. ពន្ធដែលអាចត្រូវអនុវត្តទៅលើភាគហ៊ុនបន្ថែម ("Bonus Shares")

ដរាបណាបានបំពេញលក្ខខណ្ឌទាំងអស់ ភាគហ៊ុនទាំងអស់នេះនឹងត្រូវបានបញ្ជូនទៅក្នុង FCPE នៅ ចុងដំណាក់កាលផ្ទេរនៅក្នុងឆ្នាំ២០២៨។ យ៉ាងណាមិញ អ្នកក៏នឹងមានលទ្ធភាពក្នុងការកាន់កាប់ភាគហ៊ុន នៅក្នុងគណនីភាគហ៊ុនដែលមានឈ្មោះរបស់អ្នក។ ក្នុងករណីជាក់លាក់មួយចំនួន អ្នកអាច ទទួលបាននូវការទូទាត់សំណងជាសាច់ប្រាក់ពីនិយោជករបស់អ្នកជំនួសការផ្តល់ភាគហ៊ុនបន្ថែម

(“Bonus Shares”) ដូចដែលមានចែងក្នុងផែនការនៃការកាន់កាប់ភាគហ៊ុនរបស់និយោជិកជាអន្តរជាតិ (International Employee Shareholding Plan) និង ខិត្តប័ណ្ណព័ត៌មានសង្ខេប (Information Brochure)។

នៅពេលដែលភាគហ៊ុនបន្ថែមត្រូវបានផ្ទេរនៅក្នុង FCPE នោះលោកអ្នកនឹងត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលគណនានៅលើតម្លៃជាប់ពន្ធលើនិងតម្លៃទីផ្សាររបស់ភាគហ៊ុន VINCI នៅថ្ងៃចែកចាយ។

ដើម្បីគោលបំណងគណនាបំណុលពន្ធលើអត្ថប្រយោជន៍ នៅក្នុងខែដែលភាគហ៊ុនបន្ថែមត្រូវបានផ្ទេរតម្លៃទីផ្សាររបស់ភាគហ៊ុន VINCI នឹងត្រូវបានកាត់ទុកជាអត្ថប្រយោជន៍ក្រោមច្បាប់ពន្ធដារកម្ពុជា។ អត្ថប្រយោជន៍នេះ នឹងត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែមនៅអត្រា ២០%។ ពន្ធលើអត្ថប្រយោជន៍ នឹងត្រូវបានកាត់ទុកដោយនិយោជករបស់លោកអ្នក។

សូមកត់សម្គាល់ផងដែរថា ធាតុជាសាច់ប្រាក់សុទ្ធនៃប្រាក់បៀវត្ស របស់អ្នក ប្រហែលជាមិនគ្រប់គ្រាន់ក្នុងការបង់ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែមនោះទេ។ យ៉ាងណាមិញ ចំណែកខ្លះនៃភាគហ៊ុនបន្ថែមរបស់លោកអ្នកអាចនឹងត្រូវបានលក់នៅពេលផ្ទេរ ដើម្បីបង់បន្ទុកពន្ធ។

បន្ទុករបបសន្តិសុខសង្គមមិនត្រូវបានអនុវត្តទេ។

បន្ទុកសារពើពន្ធដូចគ្នា នឹងត្រូវអនុវត្តប្រសិនបើលោកអ្នកសម្រេចចិត្តថាកាន់កាប់ភាគហ៊ុនបន្ថែមរបស់អ្នកដោយផ្ទាល់។ គ្មានបន្ទុកសារពើពន្ធបន្ថែមណាមួយនឹងត្រូវអនុវត្តឡើយប្រសិនបើលោកអ្នកលក់ភាគហ៊ុនបន្ថែមរបស់លោកអ្នកនៅពេលផ្ទេរ។

ប្រសិនបើលោកអ្នកមានសិទ្ធិក្នុងការទទួលបានការទូទាត់សំណងជាសាច់ប្រាក់ជន្មសការផ្ទេរភាគហ៊ុនបន្ថែម ទឹកប្រាក់សំណងជាសាច់ប្រាក់នោះនឹងត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អត្រាពន្ធដែលអនុវត្តគឺចាប់ពី ២០%។ ពន្ធលើអត្ថប្រយោជន៍បន្ថែមនឹងត្រូវបានកាត់ទុកដោយនិយោជករបស់អ្នក។

បន្ទុករបបសន្តិសុខសង្គមមិនត្រូវអនុវត្តទេ។

III. ពន្ធដែលអាចត្រូវអនុវត្តទៅលើភាគលាភ៖

ភាគលាភនឹងត្រូវបានយកទៅវិនិយោគឡើងវិញនៅក្នុង FCPE ស្របតាមវិធានជាធរមានរបស់ FCPE។

បច្ចុប្បន្ន អ្នកមិនជាប់ពន្ធនឹងបន្ទុករបបសន្តិសុខសង្គមទៅលើភាគលាភដែលវិនិយោគឡើងវិញនៅក្នុង FCPE នោះទេ។ អ្នកអាចជាប់ពន្ធលើប្រាក់ចំណូលលើភាគលាភ ដែលបានទទួលពី FCPE នៅពេលដែលរបបពន្ធលើប្រាក់ចំណូលសម្រាប់រូបវន្តបុគ្គល ឬ យន្តការសម្រាប់ពន្ធលើប្រាក់ចំណូលសម្រាប់រូបវន្តបុគ្គល ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា។

សូមធ្វើការពិចារណាថាប្រសិនបើអ្នកសម្រេចចិត្តកាន់កាប់ភាគហ៊ុនបន្ថែមរបស់អ្នកដោយផ្ទាល់ភាគលាភ (ប្រសិនបើមាន) នឹងត្រូវជាប់ពន្ធកាត់ទុកនៅក្នុងប្រទេសបារាំង។ អ្នកគួរស្វែងរកដំបូន្មានបន្ថែមទៅលើពន្ធនៃភាគលាភក្នុងពេលកំណត់ ប្រសិនបើអ្នកពិចារណាជ្រើសរើសការកាន់កាប់ភាគហ៊ុនដោយផ្ទាល់នៃភាគហ៊ុនបន្ថែម (“Bonus Shares”)។

បន្ទុករបបសន្តិសុខសង្គមមិនត្រូវអនុវត្តទេ។

IV. ពន្ធដែលអាចត្រូវអនុវត្តទៅលើចំណេញមូលធននៅពេលចាកចេញពីផែនការ៖

គិតត្រឹមថ្ងៃទី០ ខែមករា ឆ្នាំ២០២៥ អ្នកនឹងត្រូវជាប់ពន្ធលើចំណេញមូលធននៅពេលការលោះមកវិញនូវឯកតា FCPE របស់អ្នក។

ភាគចំណេញពីការផ្ទេរ ឬ លក់ភាគហ៊ុនដែលកាន់កាប់ដោយអ្នកជាប់ពន្ធនិវាសននិងអនិវាសននៅព្រះរាជាណាចក្រកម្ពុជានឹងត្រូវជាប់ពន្ធលើចំណេញមូលធនក្នុងអត្រាថេរ ២០% ។

គួរបញ្ជាក់ថា

នៅពេលនេះសម្រាប់យន្តការនៃការប្រមូលពន្ធលើចំណេញមូលធននឹងត្រូវមានការបញ្ជាក់ ឬ
ណែនាំបន្ថែមពីអគ្គនាយកដ្ឋានពន្ធដារ ដោយសាររាជរដ្ឋាភិបាលមិនទាន់បានចេញបទប្បញ្ញត្តិ
ឬនីតិវិធីផ្លូវការស្តីពីទម្រង់គណនា និង/ឬទម្រង់លិខិតប្រកាសពន្ធលើចំណេញមូលធននៅឡើយ។

បន្តការបបសន្តិសុខសង្គមមិនត្រូវអនុវត្តទេ។